



L202608110462TD3501

ថ្ងៃចុះ ១៩ កើត ខែ កាត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០

រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៦

សេចក្តីណែនាំ

ស្តីពី

នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស

ជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា

អនុលោមតាមសេចក្តីសម្រេចលេខ ២៨ សសរ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងសម្រួលនីតិវិធី ជូនដល់វិនិយោគិនចំពោះ៖ ១.គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចជា គ.ល.គ. ក្នុងវិស័យទូទៅ ក្រៅពីវិស័យអាទិភាព ២.គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចក្នុងវិស័យអាទិភាព ៣.គម្រោងពង្រីកនៃ គ.ល.គ. ក្នុងឆ្នាំ២០២៥-២០២៨ ៤. សកម្មភាពធុរកិច្ច ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០២៥ ដល់ ២០២៨ នៅក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ (អពជ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំដល់ លោក-លោកស្រីជាអភិបាល ឬបណ្ឌាធិការឬកម្មសិទ្ធិករ របស់សហគ្រាសទាំងអស់ អំពីនីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេសនេះដូច ខាងក្រោម៖

I. ការស្នើសុំការលើកទឹកចិត្តនានាក្រោមកម្មវិធីពិសេស

វិនិយោគិន ឬសហគ្រាស អាចដាក់ពាក្យស្នើសុំមកក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ហៅកាត់ថា ក.វ.ឦសាន តាមរយៈលេខាធិការដ្ឋានដែលមានអាសយដ្ឋាននៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់ ក.វ.ឦសាន ឬតាមរយៈរដ្ឋបាលខេត្តទាំង៤ នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា។

II. ភាគព្រកិច្ចចុះបញ្ជីពន្ធដារ

ក្រោយទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ពី ក.វ.ឦសាន វិនិយោគិន ឬសហគ្រាស ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដោយទទួលបានការលើកលែងពន្ធប៉ាតង់ និងសម្រួលនីតិវិធីចុះបញ្ជី។ បែបបទនិងនីតិវិធីចុះបញ្ជីពន្ធដារត្រូវអនុវត្ត ដូចខាងក្រោម៖

១. ករណីគម្រោងពុំទាន់ចុះបញ្ជីពន្ធដារ

ក្នុងករណីវិនិយោគិន ឬសហគ្រាស ពុំទាន់ចុះបញ្ជីពន្ធដារ ត្រូវស្នើសុំចុះបញ្ជីពន្ធដារ តាមរយៈលេខាធិការដ្ឋាននៃ ក.វ.ឦសាន ដោយត្រូវផ្តល់នូវព័ត៌មាន និងភ្ជាប់ឯកសារតម្រូវដូចមានកំណត់នៅក្នុង “ពាក្យស្នើសុំចុះបញ្ជីពន្ធដារ និងធ្វើ



L202608110462TD3501

បច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ដែលអាចទាញយកតាមគេហទំព័ររបស់ អពជ www.tax.gov.kh ទៅតាមទ្រង់ទ្រាយ គតិយុត្តន្តីមួយៗ ដូចខាងក្រោម៖

- ទម្រង់ 101-P5 សម្រាប់សហគ្រាសឯកបុគ្គល
- ទម្រង់ 101-P4 សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ឬក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
- ទម្រង់ 101-P3 សម្រាប់សាខាក្រុមហ៊ុនបរទេស ឬការិយាល័យតំណាង
- ទម្រង់ 101-P2 សម្រាប់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ឬក្រុមហ៊ុនមហាជនទទួលខុសត្រូវ មានកម្រិត។

ឯកសារផ្លូវការនៃការចុះបញ្ជីពន្ធដារដែលអ្នកជាប់ពន្ធត្រូវទទួលបាន ជាទម្រង់ឌីជីថល ហើយអាចបោះពុម្ពបាន តាមគេហទំព័រចុះបញ្ជីអាជីវកម្ម ឬផ្តល់ជូនដោយលេខាធិការដ្ឋាននៃ ក.វ.វ.សាន។ ឯកសារផ្លូវការទាំងនេះរួមមាន៖

- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)
- បណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ (កាត)
- បណ្ណពន្ធប៉ាតង់
- លិខិតជូនដំណឹងស្តីពីការបំពេញកាតព្វកិច្ចសារពើពន្ធ
- លិខិតស្តីពីការទទួលបានអត្ថប្រយោជន៍ផ្នែកពន្ធដារក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ទាំងបួននៅភូមិភាគឦសាន។

២. ករណីសហគ្រាសបានចុះបញ្ជីពន្ធដារ

អ្នកជាប់ពន្ធត្រូវប្រើប្រាស់លេខអត្តសញ្ញាណកម្មសារពើពន្ធដែលបានចុះបញ្ជីពន្ធដាររួចរាល់នោះ ដោយភ្ជាប់ នូវវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) ឬបណ្ណពន្ធប៉ាតង់ សម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណឱ្យ ទៅលេខាធិការដ្ឋាននៃ ក.វ.វ.សាន សម្រាប់ស្នើសុំការលើកទឹកចិត្តក្រោមកម្មវិធីពិសេស និងជាឯកសារសម្រាប់លេខាធិការដ្ឋាន នៃ ក.វ.វ.សាន ផ្តល់មក អពជ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានចំពោះការលើកទឹកចិត្តផ្នែកពន្ធដារ រួមនឹងលិខិតស្តីពីការទទួល បានអត្ថប្រយោជន៍ផ្នែកពន្ធដារក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។

៣. ករណីសហគ្រាសបានចុះបញ្ជីពន្ធដាររួចរាល់ និងមានពហុគម្រោង

អ្នកជាប់ពន្ធដែលមានពហុគម្រោង ត្រូវស្នើសុំចុះបញ្ជីពន្ធដារចំពោះគម្រោងដែលទទួលបានការលើកទឹកចិត្ត ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដោយត្រូវផ្តល់នូវវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) ឬបណ្ណ ពន្ធប៉ាតង់ ដែលបានចុះបញ្ជីពន្ធដារនោះឱ្យទៅលេខាធិការដ្ឋាននៃ ក.វ.វ.សាន សម្រាប់ស្នើសុំការលើកទឹកចិត្តក្រោមកម្មវិធី ពិសេស និងជាឯកសារសម្រាប់លេខាធិការដ្ឋាននៃ ក.វ.វ.សាន ផ្តល់មក អពជ ដើម្បីចុះបញ្ជីជាពហុគម្រោងចំពោះគម្រោង ដែលទទួលបានការលើកទឹកចិត្តក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដែលអ្នកជាប់ពន្ធនឹងទទួលបានលេខអត្តសញ្ញាណកម្ម សារពើពន្ធដាច់ដោយឡែកមួយទៀត រួមនឹងឯកសារដូចខាងក្រោម៖

- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)
- បណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ (កាត)
- បណ្ណពន្ធប៉ាតង់



L202608110462TD3501

- លិខិតជូនដំណឹងស្តីពីការបំពេញកាតព្វកិច្ចសារពើពន្ធ
- លិខិតស្តីពីការទទួលបានអត្ថប្រយោជន៍ផ្នែកពន្ធដារក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ទាំងបួននៅភូមិភាគឦសាន។

III. នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស

បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ពី ក.វ.ឦសាន និងបានបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ អពជ នឹងចេញលិខិតលើកលែងពន្ធអាករ ជូនសហគ្រាសនៅពេលចុះបញ្ជី ឬពេលធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ដោយឡែក ការលើកលែងអាករលើតម្លៃបន្ថែម និងការស្នើសុំពង្រីកគម្រោង អ្នកជាប់ពន្ធត្រូវដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋាននៃ ក.វ.ឦសាន ដោយភ្ជាប់មកជាមួយនូវឯកសារ ដូចមានលម្អិតនៅក្នុងនីតិវិធីខាងក្រោម។

រាល់ការផ្តល់ឯកសារតម្រូវនានាពីវិនិយោគិន ឬសហគ្រាស និងការចេញលិខិតអនុញ្ញាតលើកលែងពន្ធពី អពជ ត្រូវធ្វើឡើងតាមរយៈលេខាធិការដ្ឋាននៃ ក.វ. ឦសាន។

ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារទៅតាមប្រភេទពន្ធអាករនីមួយៗ ដូចមានបញ្ជាក់ក្នុងលិខិត អនុញ្ញាតជាគោលការណ៍របស់ ក.វ.ឦសាន វិនិយោគិន ឬសហគ្រាសត្រូវអនុវត្តនីតិវិធីដូចមានរៀបរាប់តទៅនេះ៖

១. ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ

សហគ្រាសនឹងទទួលបានការលើកទឹកចិត្តពន្ធកាត់ទុកលើការជួលអចលនទ្រព្យសម្រាប់គម្រោងដែលបានស្នើសុំ រយៈពេល ៣ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំដែលសហគ្រាសទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ពី ក.វ.ឦសាន និងបញ្ចប់ នៅដំណាច់ឆ្នាំនៃការទទួលបានការលើកទឹកចិត្ត។

ឧទាហរណ៍៖ សហគ្រាសបានទទួលលិខិតអនុញ្ញាតជាគោលការណ៍ពី ក.វ.ឦសាន នៅខែសីហា ឆ្នាំ២០២៥។ ដូចនេះ រយៈពេលលើកលែងពន្ធរបស់សហគ្រាស ត្រូវចាប់ផ្តើមគិតចាប់ពីខែសីហា ឆ្នាំ២០២៥ រហូតដល់ ខែធ្នូ ឆ្នាំ២០២៧។

១.១ ការដាក់លិខិតប្រកាស

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធប្រចាំខែ ស្របតាមសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដ្រើសរើសចែប (Tab) “**បញ្ជីពន្ធកាត់ទុក**” និងចុចលើ “**បន្ថែមថ្មី**” រួចចាប់ផ្តើមបញ្ចូលព័ត៌មានពន្ធកាត់ទុកលើថ្លៃជួលអចលនទ្រព្យដែលទទួលបានគោលការណ៍ លើកលែងពន្ធក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ម្តងមួយៗ ដោយដាក់ (Tick) នៅក្នុងប្រអប់ “**លើកលែងពន្ធ**”។

២. រករលឹកតម្លៃបន្ថែមអត្រាសូន្យតាមរយៈ ចំពោះការទិញទំនិញសម្រាប់ប្រើប្រាស់ក្នុងស្រុក

សហគ្រាសអាចដាក់ពាក្យស្នើសុំដោយផ្ទាល់ទៅលេខាធិការដ្ឋាននៃ ក.វ.ឦសាន ដោយត្រូវភ្ជាប់ឯកសារតម្រូវ ដូច ខាងក្រោម៖

- ១- លិខិតស្នើសុំអនុវត្តអាករលើតម្លៃបន្ថែមតាមអត្រាសូន្យ
- ២- លិខិតអនុញ្ញាតជាគោលការណ៍ពី ក.វ.ឦសាន





L202608110462TD3501

៣-បញ្ជីឧបសម្ព័ន្ធក្រុមហ៊ុនផ្គត់ផ្គង់ (រួមទាំងបញ្ជីរាយមុខធាតុចូលផលិតកម្មដែលផលិតក្នុងស្រុក) និង កិច្ចសន្យាផ្គត់ផ្គង់។

អពជ នឹងពិនិត្យលើការស្នើសុំរបស់សហគ្រាស និងចេញលិខិតអនុញ្ញាតអត្រាសូន្យលើអាករលើតម្លៃបន្ថែម។

២.១ ការដាក់លិខិតប្រកាស

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែ ស្របតាមសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ ដែលតម្រូវឱ្យអ្នកជាប់ពន្ធបញ្ចូលវិក្កយបត្រទិញ ដោយត្រូវជ្រើសរើសថេប (Tab) “ការទិញទំនិញ និងសេវា (ធាតុចូល)” និងចុចលើ “បន្ថែមថ្មី” រួចចាប់ផ្តើមបញ្ចូលព័ត៌មាននៅក្នុងវិក្កយបត្រទិញ ម្តងមួយវិក្កយបត្រ ដោយជ្រើសរើស អត្រាអាករ ០%។

៣. ប្រាក់ដោះពន្ធលើប្រាក់ចំណូល

៣.១ សហគ្រាសដែលជា គ.ល.គ. ក្នុងវិស័យទូទៅ ក្រៅពីវិស័យអាទិភាព

សហគ្រាសនឹងទទួលបានការលើកលែងពន្ធរយៈពេល ៣ឆ្នាំ បន្ថែមពីលើរយៈពេលលើកលែងពន្ធ ដែលទទួលបានក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ឧទាហរណ៍៖ សហគ្រាសដែលជា គ.ល.គ. ទទួលបានការលើកលែងពន្ធក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ឆ្នាំ២០២៨។ សហគ្រាសទទួលបានការលើកលែងពន្ធរយៈពេល ៣ឆ្នាំបន្ថែម ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ ដូចនេះ រយៈពេលលើកលែងពន្ធរបស់សហគ្រាសត្រូវបន្តពីខែមករា ឆ្នាំ២០២៩ ដល់ ខែធ្នូ ឆ្នាំ២០៣១។

៣.២ សហគ្រាសក្នុងវិស័យអាទិភាព

សហគ្រាសនឹងទទួលបានការលើកលែងពន្ធរយៈពេល ១២ ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំដែលសហគ្រាសមានចំណូលដំបូងពីសកម្មភាពអាជីវកម្ម។

ឧទាហរណ៍៖ សហគ្រាសបានទទួលការលើកទឹកចិត្តពី ក.វ.ឦសាន នៅឆ្នាំ២០២៥ ដោយមានចំណូលដំបូងពីសកម្មភាពអាជីវកម្មនៅក្នុងខេត្តខេត្តសកា ឆ្នាំ២០២៦។ ដូចនេះ រយៈពេលលើកលែងពន្ធរបស់សហគ្រាសត្រូវចាប់ផ្តើមគិតចាប់ពីខេត្តសកា ឆ្នាំ២០២៦ ដល់ ខែធ្នូ ឆ្នាំ២០៣៧។

៣.៣ ការដាក់លិខិតប្រកាសពន្ធ

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែ ស្របតាមសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ ដែលតម្រូវឱ្យអ្នកជាប់ពន្ធបញ្ចូលវិក្កយបត្រលក់ ដោយត្រូវជ្រើសរើសថេប (Tab) “ការលក់ទំនិញ និងសេវា (ធាតុចេញ)” និងចុចលើ “បន្ថែមថ្មី” រួចចាប់ផ្តើមបញ្ចូលព័ត៌មានលក់ ទៅតាមវិក្កយបត្រលក់ ម្តងមួយវិក្កយបត្រ ដោយដាក់ (Tick) “លើកលែង” ត្រង់អត្រាប្រាក់ដោះពន្ធលើប្រាក់ចំណូល។





L202608110462TD3501

៤. ប្រាក់រំដោះពន្ធលើប្រាក់ចំណូល សម្រាប់គម្រោងពង្រីកនៃ គ. ល. គ.

៤.១ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.)

ក្រោយទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ពង្រីកគម្រោងពី ក.វ.វ.សាន សហគ្រាសត្រូវបញ្ជូនឯកសារពាក់ព័ន្ធនឹងផែនការពង្រីកកម្ម អពជ តាមរយៈលេខាធិការដ្ឋាននៃ ក.វ.វ.សាន។ អពជ នឹងពិនិត្យលើការពង្រីកគម្រោងតាមលក្ខខណ្ឌដែលមានចែងក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន និងប្រកាសលេខ ៣១៣ សហវ.ប្រក.អពជ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុននឹងចេញជាលិខិតបញ្ជាក់ការលើកលែងពន្ធសម្រាប់ការពង្រីកគម្រោង។

ឧទាហរណ៍៖ សហគ្រាស កខគ ជា គ.ល.គ. វិនិយោគលើកម្មន្តសាលបរិក្ខារអគ្គិសនីបំភ្លឺ ដែលស្ថិតក្នុងក្រុមសកម្មភាពវិនិយោគទី២ (ក្រុម២) មានទុនវិនិយោគចុះបញ្ជីដំបូង (ទុនវិនិយោគមុនស្នើសុំពង្រីក) សរុបចំនួន ១០០ ០០០ លានរៀល។ នៅដើមឆ្នាំ២០២៦ សហគ្រាស កខគ ស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនលើផលិតកម្មដែលមានស្រាប់ ដោយគ្រោងដាក់ទុនវិនិយោគពង្រីកចំនួន ៥៣ ៨៥០ លានរៀល ត្រឹមដំណាច់ឆ្នាំ២០២៦។ នៅក្នុងខែកក្កដា ឆ្នាំ២០២៦ សហគ្រាស កខគ មានចំណូលពីសកម្មភាពអាជីវកម្មសរុបពី គ.ល.គ. និង គ.ព.គ.ល.គ. ចំនួន ៦០០ លានរៀល។

ចំពោះការពង្រីកគម្រោងនេះ សហគ្រាសនឹងត្រូវទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ បន្ថែមពីលើរយៈពេលជាក់លាក់ណាមួយទៅតាមក្រុមសកម្មភាពវិនិយោគដើម (៦ ឆ្នាំ) ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក ដោយគិតចាប់ពីពេលសហគ្រាសទទួលបានចំណូលដំបូងពីសកម្មភាពពង្រីក។

ការគណនាប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលត្រូវបង់សម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់សហគ្រាស កខគ ត្រូវធ្វើឡើង ដូចខាងក្រោម៖

$$\begin{aligned}
 \text{អត្រាសមាមាត្រនៃទុនពង្រីក} &= \frac{\text{ទុនពង្រីកដែលគ្រោងនឹងដាក់ត្រឹមដំណាច់ឆ្នាំ}}{(\text{ទុនពង្រីកដែលគ្រោងនឹងដាក់ត្រឹមដំណាច់ឆ្នាំ} + \text{ទុនវិនិយោគមុនស្នើសុំពង្រីក})} \\
 &= \frac{៥៣ ៨៥០ \text{ លានរៀល}}{(៥៣ ៨៥០ \text{ លានរៀល} + ១០០ ០០០ \text{ លានរៀល})} \\
 &= ៣៥\%
 \end{aligned}$$

$$\begin{aligned}
 \text{ប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលត្រូវបង់សម្រាប់ខែកក្កដា ឆ្នាំ២០២៦៖} \\
 &= ៦០០ \text{ លានរៀល} \times (១០០\% - ៣៥\%) \times ១\% \\
 &= ៣ ៩០០ ០០០ \text{ រៀល}
 \end{aligned}$$

៤.២ ការដាក់លិខិតប្រកាសពន្ធ

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែ ស្របតាមសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ ដែលតម្រូវឱ្យអ្នកជាប់ពន្ធបញ្ចូលវិក្កយបត្រលក់ ដោយត្រូវជ្រើសរើសបេប (Tab) “ការលក់ទំនិញ និងសេវា (ធាតុចេញ)” និងចុចលើ “បន្ថែមថ្មី” រួចចាប់ផ្តើមបញ្ចូលព័ត៌មានលក់ ទៅតាមវិក្កយបត្រលក់ ម្តងម្កាលវិក្កយបត្រ ដោយត្រង់គម្រោងពង្រីកជ្រើសយក “គ.ព.គ.វ. ឦសាន” (គម្រោងពង្រីកក្រោមកម្មវិធី





L202608110462TD3501

ពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន) រួចវាយបំពេញ “អត្រាទុនពង្រីក”។ ក្រោយបំពេញអត្រាទុនពង្រីក ប្រព័ន្ធនឹងគណនាប្រាក់រំដោះពន្ធលើប្រាក់ចំណូលត្រូវបង់ ដោយស្វ័យប្រវត្តិ។

៥. ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា

៥.១ សហគ្រាសដែលជា គ.ល.គ. ក្នុងវិស័យទូទៅ ក្រៅពីវិស័យអាទិភាព

សហគ្រាសនឹងទទួលបានការលើកលែងពន្ធរយៈពេល ៣ ឆ្នាំ បន្ថែមពីលើរយៈពេលលើកលែងពន្ធ ដែលទទួលបានក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ឧទាហរណ៍៖ សហគ្រាស គ.ល.គ. ទទួលបានការលើកលែងពន្ធក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ឆ្នាំ២០២៨។ ដោយសហគ្រាសទទួលបានការលើកលែងពន្ធ រយៈពេល ៣ ឆ្នាំ បន្ថែម ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដូចនេះ រយៈពេលលើកលែងពន្ធរបស់សហគ្រាសត្រូវបន្តពីឆ្នាំ ២០២៩ ដល់ ឆ្នាំ២០៣១។

៥.២ សហគ្រាសក្នុងវិស័យអាទិភាព

សហគ្រាសនឹងទទួលបានការលើកទឹកចិត្តរយៈពេល ១២ ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំដែលសហគ្រាសមានចំណូលដំបូងពីសកម្មភាពអាជីវកម្ម។

ឧទាហរណ៍៖ សហគ្រាសបានទទួលការលើកទឹកចិត្តពី ក.វ.ឦសាន នៅឆ្នាំ២០២៥ ដោយមានចំណូលដំបូងពីសកម្មភាពអាជីវកម្មនៅក្នុងឆ្នាំ២០២៦។ ដូចនេះ រយៈពេលលើកលែងពន្ធរបស់សហគ្រាសត្រូវចាប់ផ្តើមគិតចាប់ពីឆ្នាំ ២០២៦ រហូតដល់ ឆ្នាំ២០៣៧។

៥.៣ ការដាក់លិខិតប្រកាសពន្ធ

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពជ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលតាមអនឡាញ (Tax on Income -TOI e-Filing) សម្រាប់អ្នកជាប់ពន្ធ ដោយមានជំហាននៃការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដូចខាងក្រោម៖

- ជំហានទី១៖ សហគ្រាសត្រូវចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលតាមអនឡាញ (TOI e-Filing) ត្រង់អត្រាពន្ធលើប្រាក់ចំណូលជ្រើសយក “អត្រាសូន្យភាគរយ” នៅទំព័រទី១ នៃលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
- ជំហានទី២ ដល់ ជំហានទី៧៖ សហគ្រាសត្រូវបំពេញដូចសហគ្រាសទូទៅ ដែលមានចែងក្នុងសេចក្តីណែនាំលេខ ៣១៤០ អពជ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
- ជំហានទី៨៖ ការគណនាក្នុងប្រអប់ “E43” នឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ
- ជំហានទី៩ ដល់ ជំហានទី១៧៖ សហគ្រាសត្រូវបំពេញដូចសហគ្រាសទូទៅ ដែលមានចែងក្នុងសេចក្តីណែនាំលេខ ៣១៤០ អពជ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។



L202608110462TD3501

៦. ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់គម្រោងពង្រីកនៃ គ.ល.គ.

៦.១ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ. ព. គ.ល.គ.)

ក្រោយទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ពង្រីកគម្រោងពី ក.វ.ណ្ឌសាន សហគ្រាសត្រូវបញ្ជូនឯកសារពាក់ព័ន្ធនឹងផែនការពង្រីកមក អពជ តាមរយៈលេខាធិការដ្ឋាននៃ ក.វ.ណ្ឌសាន។ អពជ នឹងពិនិត្យលើការពង្រីកគម្រោងតាមលក្ខខណ្ឌដែលមានចែងក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន និងប្រកាសលេខ ៣១៣ សហវ.ប្រក.អពជ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុននឹងចេញជាលិខិតបញ្ជាក់ការលើកលែងពន្ធសម្រាប់ការពង្រីកគម្រោង។

ឧទាហរណ៍៖ សហគ្រាស កខគ ជា គ.ល.គ. វិនិយោគលើកម្មន្តសាលបរិក្ខារអគ្គិសនីបំភ្លឺ ដែលស្ថិតក្នុងក្រុមសកម្មភាពវិនិយោគទី២ (ក្រុម២) មានទុនវិនិយោគចុះបញ្ជីដំបូង (ទុនវិនិយោគមុនស្នើសុំពង្រីក) សរុបចំនួន ១០០ ០០០ លានរៀល។ នៅដើមឆ្នាំ២០២៦ សហគ្រាស កខគ បានស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនលើផលិតកម្មដែលមានស្រាប់ ដោយមានទុនវិនិយោគពង្រីកចំនួន ៥៣ ៨៥០ លានរៀល។ សហគ្រាស កខគ បានដាក់ទុនពង្រីកទាំងអស់តាមការស្នើសុំក្នុងការិយបរិច្ឆេទ ២០២៦ និងទទួលបានប្រាក់ចំណូលជាប់ពន្ធសរុបពី គ.ល.គ. និង គ.ព.គ.ល.គ. ចំនួន ៨ ០០០ លានរៀល។

ចំពោះការពង្រីកគម្រោងនេះ សហគ្រាសនឹងត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំបន្ថែមពីលើរយៈពេលដាក់លាក់ណាមួយទៅតាមក្រុមសកម្មភាពវិនិយោគដើម (៦ ឆ្នាំ) ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក ដោយគិតចាប់ពីពេលសហគ្រាសទទួលបានចំណូលដំបូងពីសកម្មភាពពង្រីក។

ការគណនាចំណែកនៃប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៦ របស់សហគ្រាស កខគ ដូចខាងក្រោម៖

បចល.	=	បចស. x (ទព. / ទស.)
បចល.	=	ប្រាក់ចំណូលដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល
បចស.	=	ប្រាក់ចំណូលជាប់ពន្ធសរុប
ទព.	=	ទុនពង្រីក គ.ល.គ. ដែលត្រូវទទួលបានការលើកទឹកចិត្ត
ទស.	=	ទុនវិនិយោគសរុប (ទច. + ទព.)
ទច.	=	ទុនវិនិយោគនៃ គ.ល.គ. ដែលបានចុះបញ្ជីដំបូង (ទុនវិនិយោគមុនស្នើសុំពង្រីក) ។
ទស.	=	ទច. + ទព.
	=	១០០ ០០០ លានរៀល + ៥៣ ៨៥០ លានរៀល = ១៥៣ ៨៥០ លានរៀល
អត្រា ទព.	=	(ទព. / ទស.)
	=	(៥៣ ៨៥០ លានរៀល / ១៥៣ ៨៥០ លានរៀល)
	=	៣៥%
បចល.	=	បចស. x អត្រា ទព.
	=	៨ ០០០ លានរៀល x ៣៥%
	=	២ ៨០០ លានរៀល





L202608110462TD3501

ចំណែកនៃប្រាក់ចំណូលជាប់ពន្ធដែលត្រូវទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលស្មើនឹង ២ ៨០០ លានរៀល។

៦.២ ការដាក់លិខិតប្រកាសពន្ធ

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពជ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលតាមអនឡាញ (Tax on Income -TOI e-Filing) សម្រាប់អ្នកជាប់ពន្ធ ដោយមានជំហាននៃការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដូចខាងក្រោម៖

- ជំហានទី១៖ សហគ្រាសត្រូវចូលទៅកាន់ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលតាមអនឡាញ (TOI e-Filing) ត្រង់គម្រោងពង្រីកជ្រើសយក “គ.ព.ក.វ. វៀសាន” (គម្រោងពង្រីកក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគវៀសាន) រួចវាយបំពេញ “អត្រាទុនពង្រីក” នៅទំព័រទី១ នៃលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
- ជំហានទី២ ដល់ ជំហានទី៧៖ សហគ្រាសត្រូវបំពេញដូចសហគ្រាសទូទៅ ដែលមានចែងក្នុងសេចក្តីណែនាំលេខ ៣១៤០ អពជ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
- ជំហានទី៨៖ ការគណនាក្នុងប្រអប់ “E43” នឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ
- ជំហានទី៩ ដល់ ជំហានទី១៧៖ សហគ្រាសត្រូវបំពេញដូចសហគ្រាសទូទៅ ដែលមានចែងក្នុងសេចក្តីណែនាំលេខ ៣១៤០ អពជ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

៧. ពន្ធលើផ្ទាំងផ្សព្វផ្សាយ

សហគ្រាសនឹងទទួលបានការលើកលែងពន្ធលើផ្ទាំងផ្សព្វផ្សាយរយៈពេល ៣ ឆ្នាំ សម្រាប់គម្រោងដែលបានស្នើសុំដោយរាប់ចាប់ពីឆ្នាំដែលសហគ្រាសទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ពី ក.វ.វៀសាន និងបញ្ចប់នៅដំណាច់ឆ្នាំនៃការទទួលបានការលើកទឹកចិត្ត។

៧.១ ការដាក់លិខិតប្រកាសពន្ធ

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើផ្ទាំងផ្សព្វផ្សាយ ស្របតាមសេចក្តីណែនាំលេខ ៧៧៨៥ អពជ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ស្តីពីការដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធតែមប្រើសារពើពន្ធតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ “GDT Taxpayer App” ដោយត្រូវបំពេញព័ត៌មានអំពីផ្ទាំងផ្សព្វផ្សាយដែលទទួលបានគោលការណ៍លើកលែងពន្ធក្នុងខេត្តទាំងបួននៅភូមិភាគវៀសាន រួចចុចជីក (Tick) នៅក្នុងប្រអប់ “លើកលែងពន្ធ”។

៨. ពន្ធលើប្រាក់បៀវត្ស

សហគ្រាសនឹងទទួលបានការលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាពលរដ្ឋខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ក្រោម ២ ០០០ ០០១ រៀល និងបម្រើការងារសម្រាប់ គ.ល.គ. ក្នុងខេត្តទាំងបួននៅភូមិភាគវៀសាន។

ឧទាហរណ៍ទី១៖ និយោជិតម្នាក់ជាពលរដ្ឋខ្មែរ បម្រើការងារសម្រាប់ គ.ល.គ. ក្នុងខេត្តមួយ នៃខេត្តទាំងបួននៅភូមិភាគវៀសាន។ និយោជិតនេះទទួលបានប្រាក់បៀវត្សប្រចាំខែ ឆ្នាំ២០២៥ ចំនួន ១ ៩០០ ០០០ រៀល ដែល





L202608110462TD3501

ក្រោម ២ ០០០ ០០១ រៀល។ ដូចនេះ ពន្ធលើប្រាក់បៀវត្សត្រូវបង់សម្រាប់និយោជិតនេះប្រចាំខែធ្នូ ឆ្នាំ២០២៥ ត្រូវបានលើកលែង។

ឧទាហរណ៍ទី២៖ និយោជិតម្នាក់ជាពលរដ្ឋខ្មែរ បម្រើការងារសម្រាប់ គ.ល.គ. ក្នុងខេត្តមួយ នៃខេត្តទាំងបួននៅភូមិភាគឦសាន។ និយោជិតនេះទទួលបានប្រាក់បៀវត្សប្រចាំខែធ្នូ ឆ្នាំ២០២៥ ចំនួន ២ ៥០០ ០០០ រៀល ដែលលើសពី ២ ០០០ ០០១ រៀល។ ពន្ធលើប្រាក់បៀវត្សត្រូវបង់សម្រាប់និយោជិតនេះត្រូវគណនាតាមអត្រាកំណើនតាមថ្នាក់ទៅតាមកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលមានជាធរមាន។ ដូចនេះ ពន្ធលើប្រាក់បៀវត្សត្រូវបង់សម្រាប់និយោជិតនេះប្រចាំខែធ្នូ ឆ្នាំ២០២៥ ត្រូវគណនាដូចខាងក្រោម៖

មូលដ្ឋានពន្ធលើប្រាក់បៀវត្ស	= ២ ៥០០ ០០០ រៀល (ជាប់ពន្ធតាមអត្រា១០%)
លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ	= ១៧៥ ០០០ រៀល
ពន្ធលើប្រាក់បៀវត្ស	= (២ ៥០០ ០០០ រៀល x ១០%) - ១៧៥ ០០០ រៀល = ៧៥ ០០០ រៀល។

៨.១ ការដាក់លិខិតប្រកាសពន្ធ

សហគ្រាសត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធប្រចាំខែ ស្របតាមសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដ្រើសរើសថេប (Tab) “បញ្ជីពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម” និងចុចលើ “បន្ថែមថ្មី” រួចចាប់ផ្តើមបញ្ចូលព័ត៌មានប្រាក់បៀវត្សរបស់និយោជិតជាពលរដ្ឋខ្មែរបម្រើការងារឱ្យគ.ល.គ.ដែលទទួលបានគោលការណ៍ពី ក.វ. ឦសាន ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន (គ.ល.គ.ឦសាន) រួចចុចជីក (Tick) នៅក្នុងប្រអប់ “គ.ល.គ. ឦសាន” នោះប្រព័ន្ធនឹងគណនាដោយស្វ័យប្រវត្តិនូវពន្ធលើប្រាក់បៀវត្សដែលត្រូវបង់។

៩. ពន្ធប៉ាតង់

សហគ្រាសនឹងទទួលបានការលើកលែងពន្ធប៉ាតង់រយៈពេល ៣ ឆ្នាំ សម្រាប់គម្រោងដែលបានស្នើសុំតាមលក្ខខណ្ឌដូចខាងក្រោម៖

- ករណីគម្រោងពុំទាន់ចុះបញ្ជីពន្ធដារ ការលើកលែងពន្ធប៉ាតង់ គិតចាប់ពីពេលចុះបញ្ជីពន្ធដារ។
- ករណីសហគ្រាសដែលបានចុះបញ្ជីពន្ធដារ ការលើកលែងពន្ធប៉ាតង់ គិតចាប់ពីពេលការធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ទាប់ពីទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ការលើកទឹកចិត្តពី ក.វ.ឦសាន។
- ករណីសហគ្រាសបានចុះបញ្ជីពន្ធដាររួចរាល់ និងមានពហុគម្រោង ការលើកលែងពន្ធប៉ាតង់ គិតចាប់ពីពេលចុះបញ្ជីពន្ធដារចំពោះពហុគម្រោងថ្មី។



L202608110462TD3501

៩.១ ការដាក់លិខិតប្រកាសពន្ធ (ក្រោយការចុះបញ្ជីពន្ធដារ)

លោក-លោកស្រីម្ចាស់សហគ្រាស អាចធ្វើការដាក់លិខិតប្រកាសពន្ធប៉ាតង់ ដោយទទួលបានការលើកលែងតាមរយៈការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) ដើម្បីជ្រើសរើសការលើកលែងពន្ធប៉ាតង់ និងបោះពុម្ពបញ្ជីពន្ធប៉ាតង់។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការអនុវត្តនីតិវិធីដូចបានជម្រាបជូនខាងលើ នឹងជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធដាក់ជាពុំខាន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ប្រតិភូរាជរដ្ឋាភិបាល

ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ



គង់ វិបុល